

សេចក្តីជូនដំណឹងអំពីការត្រួតពិនិត្យសិទ្ធិទទួលបាន

កាលបរិច្ឆេទ:

ឈ្មោះ: និងអាស័យដ្ឋានអតិថិជន:

ឈ្មោះ: និងអាស័យដ្ឋានអ្នកកំណត់អតិថិជន

ស្តីអំពី: សេចក្តីជូនដំណឹងអំពីសិទ្ធិទទួលបានចំពោះការត្រួតពិនិត្យសម្រាប់

បច្ចុប្បន្នអ្នកជាអតិថិជនជាមួយរដ្ឋបាលអភិវឌ្ឍន៍ជនពិការ (DDA)។ ច្បាប់ស្តីពីសិទ្ធិទទួលបាន DDA តម្រូវឱ្យ
ការត្រួតពិនិត្យឡើងវិញអំពីសិទ្ធិទទួលបាននៅពេលផ្សេងៗគ្នា។ យើងត្រូវការព័ត៌មានបន្ថែមដើម្បីបន្តសិទ្ធិទទួលបានរបស់អ្នកសម្រាប់
DDA ក្រោមលក្ខខណ្ឌដូចតទៅ: ពិការភាព បញ្ហា, ជំងឺសរសៃប្រសាទ, ជំងឺឆ្លុះជ្រូក, ភាពរង្វេងស្មារតី ឬ
ជំងឺសរសៃប្រសាទឬស្ថានភាពផ្សេងទៀតស្រដៀងនឹងពិការភាពបញ្ហា។ យើងបាន
ភ្ជាប់តារាងឯកសារចាំបាច់ដើម្បីឱ្យអ្នកដឹងថាព័ត៌មានអ្វីខ្លះដែលត្រូវការ។

តើអ្នកកម្សៅធ្វើដូចម្តេច?

DDA នឹងរីករាយក្នុងការផ្ញើព័ត៌មានដែលត្រូវការ សម្រាប់ការកំណត់ឡើងវិញនេះ។
ប្រសិនបើអ្នកចង់អោយដឹងអោយបានលម្អិតអំពីព័ត៌មាននេះ សូមបំពេញសំណុំ បែបបទយល់ព្រមដែលបានភ្ជាប់ដូចខាងក្រោម:

1. ចង្អុលបង្ហាញនៅលើទម្រង់យល់ព្រមដែលកន្លែងអ្នកផ្តល់សេវា និង
កន្លែងដែលយើងអាចស្នើសុំព័ត៌មានពិការរួមបញ្ចូលព័ត៌មានទំនាក់
ទំនង;
2. ចុះហត្ថលេខាលើទម្រង់យល់ព្រមដែលព័ន្ធជុំវិញ; និង
3. ប្រគល់វាទៅឱ្យអ្នកនៅក្នុងស្រោមសំបុត្រដែលមាននៅជិត។

តើមានអ្វីកើតឡើង ប្រសិនបើខ្ញុំមិនឆ្លើយតបនឹងសំណើនេះ?

ប្រសិនបើយើងមិនបានទទួលដំណឹងពីអ្នកទេ យើងនឹងពិនិត្យឡើងវិញនូវសិទ្ធិរបស់អ្នកដោយប្រើព័ត៌មាន
ដែលយើងមានសម្រាប់យើង នៅក្នុងឯកសារអតិថិជនរបស់អ្នក។
ប្រសិនបើមិនមានព័ត៌មានគ្រប់គ្រាន់ដើម្បីបញ្ជាក់ពីការសម្រេចចិត្តនៃសិទ្ធិទទួលបានទេ នោះសិទ្ធិ របស់អ្នកសម្រាប់ DDA
នឹងត្រូវបញ្ឈប់។

ឆ្លើយតបឱ្យបានឆាប់តាមដែលអាចធ្វើទៅបានដើម្បីចៀសវាងការរំខានណាមួយនៅក្នុងសេវាកម្មប៉ុន្តែមិនយូរជាង _____ ។
ប្រសិនបើយើងមិនបានទទួលដំណឹងពីអ្នកតាមកាលបរិច្ឆេទនេះទេ
យើងនឹងធ្វើការកំណត់សិទ្ធិទទួលបានដោយផ្អែកលើព័ត៌មាននៅក្នុង ឯកសាររបស់អ្នក។

ប្រសិនបើអ្នកមានសំណួរណាមួយ សូមទាក់ទង:

ឈ្មោះ: _____ លេខទូរស័ព្ទ: _____ អាស័យដ្ឋានអ៊ីមែល: _____

ច្បាប់ចម្លងនៃច្បាប់របស់រដ្ឋដែលគ្រប់គ្រងសិទ្ធិទទួលបាន (WAC 388-823) អាចរកបានតាមការស្នើសុំឬតាមអ៊ីនធឺណិត
<https://www.dshs.wa.gov/dda/consumers-and-families/eligibility>។

ឯកសារបញ្ចូល: តារាងឈ្មោះឯកសារតម្រូវ
ទម្រង់បែបបទយល់ព្រម (DSHS 14-012)

cc: សំណុំរឿងអតិថិជន

តារាងឈ្មោះឯកសារតម្រូវ

ស្ថានភាពពិការ	ការវិនិច្ឆ័យរោគ	អ្នកវិនិច្ឆ័យរោគ	កំណត់ត្រាឡើងវិញ
ពិការភាពខាងប្រាជ្ញាវៃ	ពិការភាពខាងប្រាជ្ញាវៃ	អ្នកចិត្តសាស្ត្រដែលមានការអនុញ្ញាតចិត្តវិទូសាលាវិញ្ញាបនបត្ររ៉ាស៊ីនកោនឬចិត្តវិទូសាលាផ្សេងទៀតដែលត្រូវបានបញ្ជាក់ដោយសមាគមជាតិនៃចិត្តវិទូសាលា (National Assoc. of School Psychologist) ។	របាយការណ៍ចិត្តសាស្ត្រពេញលេញរាប់បញ្ចូលពិន្ទុពេញលេញតួកាតាស្តាវៃ (IQ) នៃច្រើនជាងគំលាតស្តង់ដារពីរក្រោមពិន្ទុមធ្យមនិងតេស្តជំនាញអាដាប់ផ័រដែល លើសពីគំលាតស្តង់ដារ ពីរក្រោមកំរិតមធ្យមដែលបានបំពេញក្នុងរយៈពេល 36 ខែចុងក្រោយ។
ពិការខួរក្បាល	ពិការខួរក្បាល រោគខ្លិនទាំងស្រុង រោគខ្លិនមួយជំហៀងខ្លួន រោគខ្លិនពាក់កណ្តាលខ្លួន	វេជ្ជបណ្ឌិតមានអាជ្ញាបនបត្រ	មិនកំណត់មុនអាយុបីឆ្នាំ (3) ឆ្នាំនិងព័ត៌មានដែលគាំទ្រតម្រូវការសម្រាប់ជំនួយ ផ្នែករាងកាយដោយផ្ទាល់ជារៀងរាល់ថ្ងៃ នៅក្នុងពីរបីច្រើនជាង នេះ (បង្កន់, ដូតទឹក, បរិភោគ, ស្លៀកពាក់, ចល័ត, ឬទំនាក់ទំនង) ។
រោគប្រកាច់	រោគប្រកាច់ ឬ ជម្ងឺប្រកាច់	ក្រុមប្រឹក្សាភិបាលសរសៃប្រសាទដែលមានវិញ្ញាបនបត្រ	ការធ្វើរោគវិនិច្ឆ័យផ្អែកលើប្រវត្តិវេជ្ជសាស្ត្រនិងការធ្វើតេស្តប្រព័ន្ធប្រសាទការបញ្ជាក់ពីគ្រូពេទ្យឬអ្នកជំនាញផ្នែកសរសៃប្រសាទនៃការប្រកាច់ដែលមិនមានការត្រួតពិនិត្យនិងកំពុងបន្តឬកើតឡើងម្តងហើយម្តងទៀតនិងតេស្តជំនាញសម្របខ្លួន បង្ហាញពីដែនកំណត់គួរឱ្យកត់សម្គាល់ក្នុងមុខងារបន្សំនៃគម្លាតគំរូច្រើនជាង ពីរ។
រោគកង្វះកំណើនប្រព័ន្ធខួរ (per DSM-IV-TR)	រោគកង្វះកំណើនប្រព័ន្ធខួរ ជំងឺកង្វះកំណើនប្រព័ន្ធខួរ Per 299.00 in DSM-IV-TR	អ្នកចិត្តសាស្ត្រដែលមានអាជ្ញាប័ណ្ណជាគ្រូពេទ្យមានអាជ្ញាប័ណ្ណឬ ARNP ដែលមានទំនាក់ទំនងជាមួយមជ្ឈមណ្ឌលស្វ័យភាព មជ្ឈមណ្ឌលអភិវឌ្ឍន៍ ឬមជ្ឈមណ្ឌលឧត្តមភាពឬក្រុមប្រឹក្សាដែលមានវិញ្ញាបនបត្រ៖ អ្នកឯកទេសខាងរោគសរសៃប្រសាទអ្នកវិកលចរិតឬគ្រូពេទ្យកុមារឯកទេសខាងការលូតលាស់និងអាកប្បកិរិយា	ការវាយតម្លៃពេញលេញក្នុងការប្រជុំ DSM-IV-TR រាល់ក្នុងរយៈពេលវិនិច្ឆ័យកស្តតាងនៃការពន្យារពេលឬដំណើរការមិនប្រក្រតីមុនអាយុ 3 ឆ្នាំផ្នែក សង្គមភាសាទំនាក់ទំនង ឬការលេងជាតិមិត្តរូបឬការស្រមៃស្រមៃនិង ការសាកល្បងជំនាញសម្របខ្លួនបង្ហាញពីដែនកំណត់យ៉ាងច្រើនក្នុងមុខងារ បន្សំច្រើនជាងពីរ។
វិបល្លាសស្វ័យភាព (per DSM-5)	វិបល្លាសស្វ័យភាព Per DSM-5 រួមទាំងកម្រិតធ្ងន់ធ្ងរ 2 ឬ 3 ក្នុងជួរឈរទាំងពីរ	អ្នកចិត្តសាស្ត្រដែលមានអាជ្ញាប័ណ្ណជាគ្រូពេទ្យមានអាជ្ញាប័ណ្ណឬ ARNP ដែលមានទំនាក់ទំនង ជាមួយមជ្ឈមណ្ឌលស្វ័យភាព មជ្ឈមណ្ឌលអភិវឌ្ឍន៍ ឬមជ្ឈមណ្ឌលឧត្តមភាពឬក្រុមប្រឹក្សាដែលមានវិញ្ញាបនបត្រ៖ អ្នកឯកទេសខាងរោគ	ការវាយតម្លៃពេញលេញក្នុងការប្រជុំ DSM-V គ្រប់លក្ខណៈវិនិច្ឆ័យរោគវិនិច្ឆ័យកស្តតាងនៃការពន្យារពេល ឬដំណើរការមិនធម្មតាមុនអាយុ 3 ឆ្នាំ (3 ឆ្នាំ) ជាមួយនិងកំរិតភាពធ្ងន់ធ្ងរ 2 ទៅ 3 ក្នុងជួរឈរទាំងពីរនៃកំរិតភាពធ្ងន់ធ្ងរ ការសាកល្បងជំនាញបន្សំបង្ហាញពីដែនកំណត់យ៉ាងច្រើនក្នុងមុខងារបន្សំ គម្លាតច្រើនជាងពីរស្តង់ដារនិង FSIQ នៃគម្លាតគំរូមួយឬទាបជាងមធ្យម - ឬ - បំពេញតាមលក្ខណៈវិនិច្ឆ័យទាំងអស់

		សរសៃប្រសាទអ្នកវិកលចរិតឬគ្រូពេទ្យកុមារ ឯកទេសខាងការលូតលាស់និងអាកប្បកិរិយា	សម្រាប់ជំងឺវិកលចរិតលក្ខណៈ: 299.00 ក្នុងមួយ DSM-IV ។
ស្ថានភាពប្រព័ន្ធប្រសា ទឬស្ថានភាពផ្សេងទៀ តស្រដៀងនឹងពិការ ភាពបញ្ញា	ជំងឺសរសៃប្រសាទឬគ្រូម៉ូ សូមដែលត្រូវបានគេស្គា ល់ថាបណ្តាលឱ្យមាន កង្វះជំនាញបញ្ញានិង អាដាប់ផ័រ	វេជ្ជបណ្ឌិតមានអាជ្ញាបនបត្រ	ពិន្តុមាត្រដ្ឋាន IQ ពេញលេញជាងគំលាតស្តង់ដារជាង 1.5 ក្រោមកំរិត គេស្ត ជំនាញនិងអាដាប់ផ័រ ដែលបង្ហាញពីដែនកំណត់គួរ អោយកត់ សំគាល់ក្នុង ដំណើរការអាដាប់ផ័រលើសពីពិរតំលាតស្តង់ដារក្រោមកំរិត មធ្យមដែលបាន បំពេញក្នុងរយៈពេល ៣៦ ខែចុងក្រោយ។
កំណត់សារ : សំណុំបែបបទនេះគឺជាមគ្គុទេសក៍ទូទៅតែប៉ុណ្ណោះហើយ DDA អាច ត្រូវការព័ត៌មានឬការវាយតម្លៃបន្ថែម។ ឯកសារនេះគឺជាជំហានដំបូងក្នុងការកំណត់សិទ្ធិ។ សិទ្ធិទទួលបានឌីឌីត្រូវបានកំណត់ក្នុងជំពូក 388-823 ។			